



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

ଶବ୍ଦକ୍ଷେତ୍ରକାନ୍ତରକ୍ଷୁଦ୍ର
ଛେଥିଲା । ୧୯୮୫ ମସି ।

ମେଘଦୁର୍ବ୍ଲିକ୍

၁၃

ក្រសួងពេទ្យបានបញ្ជាក់ថា ព្រៃនីតិវិធីណែនាំរបស់ខ្លួន នឹងបានបញ្ចប់ឡើង ដោយបានក្លាតឯកសារនៃការងាររបស់ខ្លួន និងបានបញ្ជាក់ថា ព្រៃនីតិវិធីណែនាំរបស់ខ្លួន នឹងបានបញ្ចប់ឡើង ដោយបានក្លាតឯកសារនៃការងាររបស់ខ្លួន

ଶାର୍କଣ୍ଡାକିବାଜ

- ពានយើង្ហោដមួនត្រូវនៃព្រះរាជាណាចក្រកម្ពុជា
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពី ការតែងតាំងរដ្ឋបាក់ពាលនៃព្រះរាជាណាចក្រកម្ពុជា
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ២០៨/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសចូល ការងារប័ណ្ណីតិ៍ការប្រព័ន្ធដោយការប្រព័ន្ធប្រជាធិបតេយ្យ
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ២០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែកុលា ឆ្នាំ១៩៩៤ ដែលប្រកាសចូល ការងារប័ណ្ណីតិ៍សហគមនាថ្នូនិក:មន្ទីរកដាកសិរិយនិងព្រះរាជាណាចក្រកម្ពុជា
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសចូលការងារប័ណ្ណីតិ៍ការប្រព័ន្ធប្រភពនិងទូទៅគមនាគមន់
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ ដស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដែល ប្រកាសចូលការងារប័ណ្ណីតិ៍ការងារ
 - ពានយើង្ហោព្រះរាជក្រឹត្យលេខ នស/រកត/០៣៩២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពី ការបង្កើតបញ្ហាផ្លូវការទូទៅគមនាគមន់កម្ពុជា
 - យោងតាមសំណើលេខ ដស/ក្រឹត្យ/ក្រសួងប្រព័ន្ធប្រជាធិបតេយ្យនិងទូទៅគមនាគមន់

សេវាទីន ជំពូកដី១

ଶାନ୍ତି ୧..

អនុក្រោមនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅលើសំលេខាជាកកម្ពុជា ដែលសរស់រដ្ឋអក្សរកាត់ថា «លេខាជាករដ្ឋបាននៃ ច.ក.ដ.គ.»។



លំពូនអង្គភាព

ଶ୍ରୀମଦ୍ଭଗବତ

លេខាជីវាគ្មាននៃ ប.អ.ច.ក. ជាសេនាជីវាល្អ ប.អ.ច.ក. និងមានភារកិច្ចដូចតាមទៅ:

- ១- ត្រូវបង្កើតការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ឱ្យបាននិងលិខិតបទដ្ឋានតិចយុត្តិនាំ
ព្រមទាំងដូយបំពេញមុខងារនឹងការកិច្ចរបស់ ន.ស.ខ.ន. ដូចមានចែងក្នុងមាត្រាទាន់
ព្រះរាជក្រឹត្យស្តីពីការបង្កើតបញ្ជីករទួរគមនាតមន់កម្ពុជា

២- ដូយរៀបចំតម្រូវនឹងនានាការកិច្ចរបស់ ន.ស.ខ.ន. ដើម្បីបង្កើតបញ្ជីករទួរគមនាតមន់
របស់ ន.ស.ខ.ន. ដើម្បីបង្កើតបញ្ជីករទួរគមនាតមន់របស់ ន.ស.ខ.ន. ដើម្បីបង្កើតបញ្ជីករទួរគមនាតមន់។

៣- រៀបចំកសារទាំងឡាយដើម្បីជាក់ធ្វើន ន.ស.ខ.ន. ពិនិត្យនិងសម្រេច។

៤- ចាត់ចែងការអនុវត្តការណ៍សេចក្តីសម្រេចរបស់ ន.ស.ខ.ន.។

៥- ពិនិត្យនិងផ្តល់យោបល់លើការង្រឿសផើស តែងតាំង ដកហ្មត ឬបញ្ហាប់ការងារមន្ត្រី
បុគ្គលិកដោយគោរពតាមលក្ខណិក:បុគ្គលិកប្រចាំខែ ដើម្បីជាក់ធ្វើន ន.ស.ខ.ន.
ពិនិត្យនិងសម្រេច។

៦- ដូយពិនិត្យលើបែបបទចេញ កែសម្រួល ព្រម ធ្វើ និង/ប្រជកហ្មតអាជ្ញាបណ្ឌ។

៧- ដូយរៀបចំតម្រូវនឹងការបង្កើតបញ្ជីករទួរគមនាតមន់ និងការរិះការណ៍ ដើម្បីបង្កើតបញ្ជីករទួរគមនាតមន់
ន.ស.ខ.ន. ពិនិត្យនិងសម្រេច។

៨- ឱ្យរៀបចំបញ្ជីករទួរគមនាតមន់ សេចក្តីណែនាំ លិខិតបទដ្ឋាន និងកសារដើម្បីទេរ។

៩- រៀបចំសំណើសំណាត់ក្នុងការបង្កើតបញ្ជីករទួរគមនាតមន់ ដោយក្រសួងការណ៍
ផ្តល់និងការប្រើប្រាស់សេវាកម្មទួរគមនាតមន់ ព្រមប្រជកហ្មតអាជ្ញាបណ្ឌ ដាក់
ធ្វើន ន.ស.ខ.ន. ពិនិត្យនិងសម្រេច។

១០- រៀបចំការដេញឡើង លក់ ទិញ ដូល អចលនទ្រព្យ ចលនទ្រព្យ តាមគោលការណ៍ដ្ឋាប់
និងបទបញ្ជីករទួរគមនាតមន់។

១១- សិក្សារៀបចំឱ្យមានចែនការសម្រាប់ និងបទបញ្ជីករទួរគមនាតមន់។

១២- ដូយដល់ ន.ស.ខ.ន. ក្នុងការដំឡើងឱ្យមានការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាពួរគមនាតមន់
បច្ចេកវិទ្យាតំបុរាណ ឯស្សាបាកម្មទួរគមនាតមន់។

១៣- រៀបចំបទបញ្ជីករទួរគមនាតមន់ លក្ខណិក: និងបទបញ្ជាផ្ទៃក្នុង ព្រមទាំង
ការបង្កើតបញ្ជីករទួរគមនាតមន់ ដាក់ធ្វើន ន.ស.ខ.ន. ពិនិត្យនិងសម្រេច។

១៤- រៀបចំការប្រជុំក្នុងនិងក្រសួងក្រសួង។

១៥- ដូយដល់ ន.ស.ខ.ន. ក្នុងទំនាក់ទំនងជាមួយក្រសួង ស្ថាបនរដ្ឋ និងបាយក្រារក្រោមក្រសួង
អង្គភាពមានសមត្ថកិច្ចនាំ អ្នកទទួលអាជ្ញាបណ្ឌទួរគមនាតមន់ ដើម្បីបង្កើតបញ្ជីករទួរគមនាតមន់
ដែលមានការពាក់ព័ន្ធផ្សេងៗទេរ។



- ១៦- រៀបចំដើរការបុកសុប្បត្តាយការណ៍ប្រព័ន្ធបត្រិការនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹងសកម្មភាព
របស់ប្រព័ន្ធបត្រិការឡើតមនាគមន៍រៀងរាល់ឆ្នាំជួន ៤.៩.៩.៩. ពីនិគ្ឝនិងសម្រេច។
១៧- អនុគត់ការកិច្ចរៀងរាល់តាមការប្រគល់ជួនរបស់ ៤.៩.៩.៩.១

ចំណុចទី៣ រៀបចាននូវនិធីនៃការគ្រប់គ្រងៗ

ច្បាស់ ៣..

លេខាជីការដ្ឋាននៃ ៤.៩.៩.៩. ដីកនាំដោយប្រធានមួយរូបមានហាន់: ស្មើអត្ថនាយកនិង
អនុប្រធានមួយចំនួនមានហាន់: ស្មើអត្ថនាយកនិងបានដំឡើយការគោលការចំណាំ។

ប្រធានត្រូវតែងតាំងដោយព្រះរាជក្រឹត្យនិងអនុប្រធានត្រូវតែងតាំងដោយអនុរាជក្រឹត្យ តាមសំណៀះ
របស់រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍និងឡើតមនាគមន៍ទៅនាយករដ្ឋមន្ត្រី។

ប្រធាននិងអនុប្រធាន ត្រូវតាំងមន្ត្រីទាំងអស់របស់លេខាជីការដ្ឋាននៃ ៤.៩.៩.៩. ត្រូវដោក់ពាក្យ
សុស្ថិតនៅក្រោមប្រព័ន្ធឌុំឡាយដើម ហើយនៅពេលបញ្ចប់ប្រព័ន្ធប៉ុណ្ណោះពីតាំងនៅក្នុងត្រូវដោក់ពាក្យសុចូលបង្រី
ការងារក្នុងប្រព័ន្ធឌុំឡាយដើមវិញ។

ប្រាក់យោះគ្មាន ប្រាក់បំណាត់ និងអត្ថប្រយោជន៍រៀងរាល់តាមរបស់ប្រធានលេខាជីការដ្ឋាននៃ
៤.៩.៩.៩. ត្រូវកំណត់ដោយការដ្ឋាកិតាលតាមសំណៀរបស់រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍និងឡើតមនាគមន៍
និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ច្បាស់ ៤..

ប្រធានលេខាជីការដ្ឋាននៃ ៤.៩.៩.៩. តីប្រាកត្រូវតែងតាំងដោយប្រាក់បំណាត់ និងអត្ថប្រយោជន៍
លេខាជីការដ្ឋាន។ ប្រធានលេខាជីការដ្ឋាននៃ ៤.៩.៩.៩. ត្រូវតែងតាំងការរបស់លេខាជីការដ្ឋាន
ស្របតាមបែបបទនិងនីតិវិធីនានាដែលចេញដោយ ៤.៩.៩.៩.។

ច្បាស់ ៥..

លេខាជីការដ្ឋាននៃ ៤.៩.៩.៩. មានសិទ្ធិប្រើប្រាស់និមិត្តសញ្ញានិងក្រារបស់ ៤.៩.៩.៩. សម្រាប់
សម្របសម្រួលការងារប្រចាំថ្ងៃ។

ច្បាស់ ៦..

ក្នុងពេលដំណើរការដំបូង លេខាជីការដ្ឋាននៃ ៤.៩.៩.៩. ត្រូវដោយសម្រួលបង្រីការងារមក
ពីក្រោមប្រព័ន្ធឌុំឡាយដើមនិងឡើតមនាគមន៍។ ក្នុងករណីចំណាំ លេខាជីការដ្ឋាននៃ ៤.៩.៩.៩.
អាចស្មើសុំដោយសម្រួលបង្រីការដំបូងនៅក្នុងពេលដំណើរការដំបូងដែលរៀងរាល់តាមការចំណាំ
អនុគត់ការកិច្ចរបស់ខ្លួន។ មន្ត្រីទាំងអស់របស់លេខាជីការដ្ឋាននៃ ៤.៩.៩.៩. ត្រូវតែងតាំងដោយ
លក្ខណីកោស់ដោយឡើកនិងបទបញ្ជាផ្ទៃក្នុងដែលសម្រេចដោយ ៤.៩.៩.៩. និងត្រូវស្ថិតនៅក្រោមចេញ
ស្មើតិការងារនៃព្រះរាជាណាចក្រកម្ពុជា។

ប្រាក់យោះគ្មាន ប្រាក់បំណាត់ និងអត្ថប្រយោជន៍រៀងរាល់តាមរបស់អនុប្រធាននិងក្រុមក្រសួង
មន្ត្រី មន្ត្រីបង្កើតនិងការរបស់លេខាជីការដ្ឋាននៃ ៤.៩.៩.៩. ត្រូវកំណត់ដោយ
សេចក្តីសម្រេចរបស់ ៤.៩.៩.៩.។



មាត្រា ៣..

លេខាជិកអធ្វើនៃ ន.ស.ជ.ន. មានចំណាសម៉ែនដូចតទៅ៖

- អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ
- អង្គភាពបញ្ជីកម្មនិងវិវាទ
- អង្គភាពគ្រប់គ្រងរលកអាកាសវិញ (ប្រុកដែល)

អង្គភាពនេះ លេខាជិកអធ្វើនៃ ន.ស.ជ.ន. គ្របានភ្លាប់បានបសម៉ែននៃអនុក្រឹត្យនេះ។

មាត្រា ៤..

អង្គភាពនឹមួយរបស់លេខាជិកអធ្វើនៃ ន.ស.ជ.ន. គ្រប់គ្រងចំណាំដោយប្រធានមួយរបស់នឹងអនុប្រធានមួយចំនួនដាច់នូយការតាមការចំណាត់។

ប្រធាននឹងអនុប្រធានអង្គភាពគ្រប់គ្រងចំណាំដោយសេចក្តីសម្រចចរបស់ ន.ស.ជ.ន. តាមសំណើរបស់ប្រធានលេខាជិកអធ្វើនោ។

មាត្រា ៥..

អង្គភាពនឹមួយរបស់លេខាជិកអធ្វើនៃ ន.ស.ជ.ន. មានការិយាល័យមួយចំនួនតាមការចំណាត់។

ការិយាល័យនឹមួយគ្រប់គ្រងចំណាំដោយប្រធានមួយរបស់នឹងអនុប្រធានមួយចំនួនដាច់នូយការតាមការចំណាត់។

ប្រធាននឹងអនុប្រធានការិយាល័យគ្រប់គ្រងចំណាំដោយសេចក្តីសម្រចចរបស់ ន.ស.ជ.ន. តាមសំណើរបស់ប្រធានលេខាជិកអធ្វើនោ។

ការរៀបចំនឹងការប្រព័ន្ធទៅរបស់ការិយាល័យនឹមួយគ្រប់គ្រងកំណត់ដោយសេចក្តីសម្រចចរបស់ ន.ស.ជ.ន.។

មាត្រា ៦..

លេខាជិកអធ្វើនៃ ន.ស.ជ.ន. អាចមានការិយាល័យ ន.ស.ជ.ន. នៅតាមបណ្តាញខែត្រីដែលចំណាំឡើងដោយអង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ។

ប្រធាននឹងអនុប្រធានការិយាល័យ ន.ស.ជ.ន. នៅតាមខែត្រីនឹមួយគ្រប់គ្រងចំណាំដោយសេចក្តីសម្រចចរបស់ ន.ស.ជ.ន. តាមសំណើរបស់ប្រធានលេខាជិកអធ្វើនោ។


ការរៀបចំនឹងការប្រព័ន្ធទៅរបស់ការិយាល័យ ន.ស.ជ.ន. ខែត្រីនឹមួយគ្រប់គ្រងកំណត់ដោយសេចក្តីសម្រចចរបស់ ន.ស.ជ.ន.។

**លំពុទ្ធឌីតិ៍
អ្នកប្រើប្រាស់អត្ថបទនីមួយ្យ**

មាត្រា ៧..

អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ មានការកិច្ចដូចតទៅ៖

- សម្របសម្រួលសកម្មភាពគ្រប់អង្គភាព
- គ្រប់គ្រងឯកសារចេញ ចូល និងធ្វើឱ្យចាប់រាយកសាងរដ្ឋបាល
- គ្រប់គ្រងនឹងប្រើប្រាស់ផែនក្រឹង ឬតុលិក អ្នកជកទេស ការងារជននានាបន្ទាយ បណ្តុះបណ្តាលរបស់



- រៀបចំផ្សព្វផ្សាយបទហ្មត្តិក សេចក្តីណែនាំ លិខិតបទដ្ឋាន និងឯកសារដទៃទៀត
 - រៀបចំកំប្លាក់យោគូ ប្រាក់ដ្ឋាន ប្រាក់ខបត្ថម្ភផ្សព្វផ្សាយទៀត និងការងារបេសកកម្ម
 - ទទួលពាក្យសំអាជ្ញាបណ្ឌនិងពាក្យបណ្ឌីជុំ
 - រៀបចំការប្រជុំ សិក្សាសាលា កិច្ចការពិធីការ ពិធីបុណ្យផ្សព្វផ្សាយ និងការងារសន្តិសុខ
 - គ្រប់គ្រងការទិញនិងផ្តល់ផ្តល់សម្រារ៖នានាសម្រាប់ប្រើប្រាស់
 - រៀបចំគម្រោងចីកាសសម្រាប់កិច្ចប្រតិបត្តិការនៃការិយបិធ្យទន្លឹមឱ្យដែលមានកំណត់ចំណូល និងចំណាយរបស់ ច.ក.ឈ.ក.
 - ផ្ទយរៀបចំគ្រប់គ្រងចំណូល ចំណាយ និងបំណុលរបស់ ច.ក.ឈ.ក.
 - ផ្ទនដំណឹងប្រមានចំពោះអ្នកទទួលអាជ្ញាបណ្ឌនូវគម្រោងនៃការិយបិធ្យដែលអនុវត្តមិនបានត្រឹមត្រូវ តាមលក្ខខណ្ឌនៃអាជ្ញាបណ្ឌ
 - គ្រប់គ្រងការងារសារពើកណ្ឌារបស់ ច.ក.ឈ.ក.
 - បុកសុប្បរបាយការណ៍ប្រតិបត្តិការនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនិងសកម្មភាពរបស់ប្រតិបត្តិការ ទូរគមនាគមន់ឲ្យបានទាន់ពេលរេលាកំណត់
 - អនុវត្តការកិច្ចផ្សព្វផ្សាយទៀតតាមការប្រគល់ផ្ទនរបស់ប្រជានេលាជីការដ្ឋាន។

ଶ୍ରୀମଦ୍ଭଗବତ

អង្គភាពបញ្ជីកម្មនិងវិវាទ មានការកិច្ចដូចតទៅ

- ក្រុមបទបូឌាត្រីដើម្បីតម្រូវអ្នកទទួលអាច្វាបណ្ឌា គ្មាប់បណ្តាល្អិនអនុញ្ញាតឲ្យប្រតិបត្តិករជនទីប្រើប្រាស់ហោច្បាបនាសម្ព័ន្ធម្ម
 - ក្រុមបទកំណែតខ្លឹមសារនិងលក្ខុខណ្ឌនៃអាច្វាបណ្ឌាទទួលនាតមន៍
 - ក្រុមបទកំណែតក្រុមអាច្វាបណ្ឌានិងក្រុមផ្សេងៗសម្រាប់អ្នកទទួលអាច្វាបណ្ឌាប្រចាំប្រភេទ
 - ក្រុមបទបច្ចុប្បន្នសម្រាប់ចេញ កែសម្រួល ព្យារ ធ្វើ ដកហ្គត បុបដិសជាក្សសំអាច្វាបណ្ឌា
 - គ្រឿនិតិគ្រប់គ្រាន់សេវាទទួលនាតមន៍
 - ក្រុមបទកំណែតបណ្តាល្អិនសេវាទទួលនាតមន៍ ដើលគ្រឿនិតិមានអាច្វាបណ្ឌាស្ថាដាបុអាច្វាបណ្ឌា ដោយឡើក និងកំណែតមូលដ្ឋានលក្ខណៈសម្រាប់ចេញអាច្វាបណ្ឌា
 - ក្រុមបទបូឌាត្រីនិងបទបញ្ជាសម្រប ព្រមទាំងបញ្ជាប្រើបាបណ៍រោងអាសន្នបុណ្ណាពរ ចំពោះប្រតិបត្តិការបណ្តាល្អិនការផ្តល់សេវាទទួលនាតមន៍
 - អនុវត្តការងារដោកកិនិយអនុវត្តការណ៍ ផ្តាកការផ្តល់និងការប្រើប្រាស់សេវាកម្មឱ្យទទួលនាតមន៍ ព្យរបុជកហ្គតអាច្វាបណ្ឌា ចំពោះការរំលោភលើច្បាប់និងបទបូឌាត្រីផ្សេងៗទៀតរបស់បញ្ជាតិករទួលនាតមន៍កម្មង់
 - ជំរុញនិងទ្រទ្រដែលបន្ថែមទិន្នន័យទទួលនាតមន៍ ដើម្បីឲ្យមានការប្រកួតប្រើប្រាស់បន្ថែម យុត្តិធម៌និងប្រសិទ្ធការក្នុងឈើយទទួលនាតមន៍
 - ក្រុមបទចាត់កាំងនិងគ្រប់គ្រងកម្មិជីការតុកិច្ចនៃការប្រើប្រាស់សេវាកម្ម



- ការពារជលប្រយោជន៍សាធារណជនក្នុងការទទួលសេវកកម្មដឹលផ្តល់ដោយអ្នកទទួលអាជ្ញាបណ្ឌ
- ធ្វើជាអ្នកសម្របសម្រួលវិវាទទាំងឡាយរៀងអ្នកទទួលអាជ្ញាបណ្ឌនិងអ្នកទទួលអាជ្ញាបណ្ឌនិងរៀងអ្នកទទួលអាជ្ញាបណ្ឌនិងអ្នកប្រើប្រាស់សេវាទទួលគមនាគមន៍
- ក្រោបចំសេចក្តីណែនាំនិងផ្លូវសម្រួលដល់អ្នកប្រកបរបរាងនិស័យទទួលគមនាគមន៍
- ក្រោបចំកិច្ចប្រជុំអចិន្តិក្រួយដាមួយប្រតិបត្តិករដឹលបានទទួលអាជ្ញាបណ្ឌទទួលគមនាគមន៍
- គ្រួយតិនិត្យ ដោះស្រាយ និងសាកស្ដីសាធារណជនលើបញ្ហាដឹលស្ថិតនៅក្រោមសមត្ថកិច្ច របស់ ន.ក.ន.ក. ដោយតាំងត្រួចដើម្បីដោយធ្វើយកបចំពោះការកែវិភាគ
- ផ្លូវក្រោបចំចែនលាសម្បន្តនិស័យទទួលគមនាគមន៍ ឬសម្របតាមគោលនយោបាយនិស័យទទួលគមនាគមន៍
- ផ្លូវក្រោបចំគម្រោងដំឡើងឱ្យមានការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាពេលវេលាដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រព័ន្ធប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ក្រោបចំបច្ចុប្បន្នតិនិត្យ ដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ក្រោបចំឱ្យមានស្ថាដែលបានប្រើប្រាស់និងអនុវត្តដោយតិនិត្យប្រចាំបីប្រព័ន្ធដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ក្រោបចំនិងគ្រប់គ្រងបណ្តាញនិងសេវាអីនិច្ច
- ក្រោបចំនិងគ្រប់គ្រងការដារ Broadband
- ក្រោបចំនិងគ្រប់គ្រងប្រព័ន្ធដែលបានប្រើប្រាស់ ន.ក.ន.ក.
- ក្រោបចំនិងគ្រប់គ្រងបណ្តាញនិងអាសយដ្ឋានអេឡិចត្រូនិក KHNIC(DNS/IP Addresses)
- ក្រោបចំបច្ចុប្បន្នតិនិត្យ ដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ធ្វើជាការណ៍បុកសុបលទ្ធផលការងារផ្លូវប្រជាពលនយោបាយនិងការងារផ្លូវប្រជាពលនយោបាយ
- អនុវត្តការកិច្ចដោយឯកសារប្រព័ន្ធដែលបានប្រើប្រាស់និងការងារផ្លូវប្រជាពលនយោបាយ។

ទំនាក់ទំនង ១៣..

អនុការណ៍គ្រប់គ្រងលកអាកាសវិទ្យា (ប្រែកដែល) មានការកិច្ចផ្តល់ចំណែកទៅ៖

- ផ្លូវក្រោបចំកិច្ចការអភិវឌ្ឍទទួលគមនាគមន៍អនុវត្តដោយតិនិត្យកម្មដឹលផ្តល់ដោយផែនការណ៍បានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ផ្លូវក្រោបចំកិច្ចការអភិវឌ្ឍទទួលគមនាគមន៍នៃសាធារណជននិងការងារផ្លូវប្រជាពលនយោបាយនិងការងារផ្លូវប្រជាពលនយោបាយ
- ក្រោបចំនិងគ្រប់គ្រងបណ្តាញនិងអាសយដ្ឋានអេឡិចត្រូនិក ឬទទួលគមនាគមន៍ ដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ក្រោបចំនិងគ្រប់គ្រងបណ្តាញនិងអាសយដ្ឋានអេឡិចត្រូនិក ឬទទួលគមនាគមន៍ ដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- ក្រោបចំនិងគ្រប់គ្រងបណ្តាញនិងអាសយដ្ឋានអេឡិចត្រូនិក ឬទទួលគមនាគមន៍ ដែលបានប្រើប្រាស់និងបច្ចេកវិទ្យាបានប្រចាំបីប្រព័ន្ធបុរីក្រារ ឬទទួលគមនាគមន៍
- សហការងារផ្លូវប្រជាពលនយោបាយនិងការងារផ្លូវប្រជាពលនយោបាយ និងការងារផ្លូវប្រជាពលនយោបាយ
- សហការងារផ្លូវប្រជាពលនយោបាយនិងការងារផ្លូវប្រជាពលនយោបាយ និងការងារផ្លូវប្រជាពលនយោបាយ



- ផ្សេងៗកំណត់ប្រភេទលកអាកាសវិទ្យា (ប្រព័ន្ធដែលត្រូវបែងចែករបស់ប្រព័ន្ធសម្រាបគមស្ថានដោយអង្គភាពទូទៅមនាតមនីអន្តរជាតិ (ITU))
 - បំពេញឯកសារចំណាំថ្មីនឹងទូលខុសត្រូវចំពោះមុខលើការប្រើប្រាស់លកអាកាសវិទ្យាឌ្មីនអង្គភាពទូទៅមនាតមនីអន្តរជាតិ ក្នុងនាមព្រះរាជាណាចក្រកម្ពុជា
 - ធ្វើបាយការណ៍ប្រព័ន្ធសម្រាបគមស្ថានដោយប្រព័ន្ធលេខាជីវិតផ្តុំនា
 - អនុវត្តការកិច្ចផ្សេងៗទៅតាមការប្រគល់ដែនបេសប្រព័ន្ធលេខាជីវិតផ្តុំ។

ବ୍ୟାକଜିକ୍ ଅତିଶୀଳପ୍ରକାଶନ

ଶ୍ରୀମଦ୍ଭଗବତ

បទយុត្តិធម៌នៃខ្សាយណាដែលផ្តល់យីនអនុក្រោមនៃព្រៃទូរសព្ទ។

ଶ୍ରୀମତୀ ୨୯..

ដីមត្តិទូលបន្ទុកទីស្ថាការគណៈដីមត្តិ ដីមត្តិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដីមត្តិក្រសួង
ប្រសណីយនិងទូគមនាគមន៍ ដីមត្តិ ដីលេខាជីវកម្មបំក្រសួង ស្ថាបនពាក់ព័ន្ធ ប្រធានបញ្ជីក្រ
ទូគមនាគមន៍កម្ពុជា ក្រទូលបន្ទុកអនុវត្ត អនុក្រឹត្យនេះបានដោឡើងនាយកដ្ឋាន

ເຊື້ອກແຜນວິທະຍາ ແລະ ດັບຕີ ອົບປະກາ ສຳເນົາ



សម្រេចអនុម័តរាយទេសជនលោ ហូវិល ពីសេដ

បានយកសេចក្តីគោរពជន

សម្រួចអគ្គមហាសេវាបតីគេង នាយករដ្ឋមន្ត្រី ដើម្បីស្វែស្ថុប៉ះហាត់លេខា

ខ្លួនបានរៀបចំការងារដែលសម្រាប់ប្រើប្រាស់នូវការងារជាមុន

ଶ୍ରୀ କୃତ୍ତବ୍ୟାମିନ୍

ଶ୍ରୀମଦ୍ଭଗବତ

ଶ୍ରୀମଦ୍ଭଗବତ

ପ୍ରକାଶକ ପତ୍ର

ମୁଦ୍ରଣ

ג עזב

הנְּצָרָה

ព្រៃប្រើដាក់នៅក្នុងអាសយដ្ឋម្បន្ត(ប្រើកដោស)

ב' ב' ב'

